



ថ្ងៃទី 04 | 4-13  
ដល់ថ្ងៃទី 13 | FEB  
ខែកុម្ភៈ: ឆ្នាំ 2022 | 2022

អារម្ភកម្ម  
អារម្ភកម្ម  
អារម្ភកម្ម

មហោស្រព  
ជំនាន់នៃភាពច្នៃប្រឌិត  
art festival by CREATIVE GENERATION 3



CREATIVE GENERATION



## កម្មវិធី

កម្មវិធីទាំងអស់មិនគិតថ្លៃ និងបើកជូនសម្រាប់សាធារណជនគ្រប់រូប ហើយកម្មវិធីទាំងអស់នឹងធ្វើឡើងជាភាសាខ្មែរ និងអង់គ្លេស ដោយមិនតម្រូវឱ្យមានការចុះឈ្មោះជាមុនឡើយ។ វិធានការណ៍ស្តង់ដារជំងឺកូវីដ- ១៩ នឹងត្រូវបានអនុវត្ត៖ កាត់ចាក់វ៉ាក់សាំង ចំនួនកំណត់សម្រាប់អ្នកចូលរួមនៅទីតាំងបិទជិត ការវាស់កម្រិតសីតុណ្ហភាព និងការលាងសម្អាតដៃ ត្រូវបានដាក់តម្រូវសម្រាប់ការចូលរួម ហើយអ្នកចូលរួមត្រូវពាក់ម៉ាស់គ្រប់ពេលវេលា។

### **រាត្រីសម្ដោចពិព័រណ៍ និងពិធីជូនពរដោយ Natyrasa + Prumsodun Ok**

ថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៦:៣០នាទីល្ងាច ដល់ ០៩យប់

ទីតាំង៖ Courtyard

### **រាចាសិល្បករ និងទស្សនកិច្ចពិព័រណ៍**

ថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៥ ដល់០៦:៣០ នាទីល្ងាច

ទីតាំង៖ Courtyard

### **សិក្ខាសាលាណែនាំអំពី «ការសមាធិបើកភ្នែក» ដោយ ឈុន ចិន្ដាសោភា**

ថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៣ ដល់ ០៥ ល្ងាច

ទីតាំង៖ Terrace

រាត្រីអានកំណាព្យ + ចូលរួមអានដោយសេរី  
អានកំណាព្យដោយ យេង ឈាងលី និង ជេន  
រៀបចំកម្មវិធីដោយ សាយ កុលា និង វង្ស ចាន់ដារី  
ថ្ងៃច័ន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៦:៣០នាទីល្ងាច  
ដល់ ០៨យប់  
ទីតាំង៖ Courtyard

«ចូលទៅក្នុងពុទ្ធនិរុទ្ធស្វនៈ» កិច្ចពិភាក្សាជាមួយ យាន  
រស្មី សម្របសម្រួលដោយ គង់ ស៊ីដែន  
ថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៦:៣០នាទីល្ងាច  
ដល់ ០៨យប់  
ទីតាំង៖ Terrace

ការសម្តែងបែបសោតទស្សន៍ “Chromesthesia,” ដោយ  
វ៉ារែន ដេលី  
ថ្ងៃពុធ ទី០៩ ខែកុម្ភៈ ម៉ោង ០៦:៣០នាទី ដល់០៧:៣០  
យប់  
ទីតាំង៖ Courtyard

«ចងក្រងសហគមន៍ដើម្បីថ្ងៃស្អែក» កិច្ចពិភាក្សាជាមួយ  
ជា សុភាព សម្របសម្រួលដោយ មិច ជូឡាយ  
ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៦:៣០នាទី  
ល្ងាច ដល់ ០៨យប់  
ទីតាំង៖ Terrace

០១ វ៉ៃ ហ្សូ + ការសម្តែងរាំហ៊ុបហាប់ ដោយ ឆេងហ៊ាង  
និងការបញ្ចាំងសិល្បៈ ដោយ សុង សៀកឡេង  
ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៦:៣០នាទីល្ងាច  
ដល់ ០៩យប់  
ទីតាំង៖ Courtyard

**ការណែនាំអំពីមូលដ្ឋានគ្រឹះនៃការថតរូប  
និងទស្សនកិច្ចរូបថតដោយវីដេអូ**

ថ្ងៃសៅរ៍ ទី 12 ខែកុម្ភៈ ឆ្នាំ 2022 វេលាម៉ោង 3:30 រសៀល  
ដល់ 6:30 ល្ងាច

ទីតាំង៖ Courtyard + Neighborhood

**ញាំអាហារជុំជាមួយមិត្តភក្តិ៖ អាហារសហគមន៍  
នាំមិត្តភក្តិ យកអាហារ និងភេសជ្ជៈ  
មកកម្មវិធីដើម្បីចែករំលែកគ្នា**

ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៦:៣០នាទី  
ល្ងាច ដល់ ០៩យប់

ទីតាំង៖ Courtyard

\*\*\*

យើងសូមថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភរបស់យើង៖  
Karen McLeod Adair & Anthony Adair, អ្នកប្រមូល  
សមុច្ឆ័យនៃស្នាដៃសិល្បៈសហសម័យកម្ពុជា និងអ្នកគាំទ្រ  
សិល្បករវ័យក្មេង ដែលមានកំណើតជាជនជាតិអូស្ត្រាលី  
Debra Fram & Eric Schwartz  
NEXT Foundation

សូមថ្លែងអំណរគុណជាពិសេសដល់អ្នកស្ម័គ្រចិត្ត, Friends  
Futures Factory (F3), Friends-International និងអង្គការ  
មិត្តសំឡាញ់ សម្រាប់ការសហការ និងការគាំទ្រ។

\*\*\*

ជំនាន់នៃភាពច្នៃប្រឌិត បានបង្កើតឡើងដោយនាយិកា  
សិល្បៈ ជាណា ឡេងល័ស។ វាក៏ជាវេទិកាមួយ ដែលបង្កើត  
ឡើងដើម្បីបើកបង្ហាញនូវអ្នកដែលមានទេពកោសល្យ

សិល្បៈថ្មីៗនៅកម្ពុជា តាមរយៈការអបអរសាទរ ការណែនាំ និងការបណ្តាលចិត្តដល់អ្នកច្នៃប្រឌិតវ័យក្មេង ក្នុងការ បណ្តុះឱ្យមានទស្សនទានសិល្បៈស៊ីជម្រៅ និងបណ្តុះ ជំនាញឯកទេស។ កម្មវិធីនេះធ្វើឱ្យកិច្ចការរបស់ហាងកាហ្វេ ចារ៉ា កាន់តែមានលក្ខណៈផ្លូវការ និងស៊ីជម្រៅ ដែលហាង នេះដំណើរការដូចជាគ្រួសារមួយនៃអ្នកចូលចិត្តកាហ្វេ និង ជាស្ថាប័នសិល្បៈបែបសហគមន៍ ដែលកំពុងផ្តល់គំរូភាព ក្នុងវិស័យសហគ្រិនភាពវប្បធម៌មួយ អាយុកាលជិតពីរទស វត្សមកហើយនៅកម្ពុជា។ សព្វថ្ងៃនេះ លោកស្រី ដេណា ឡេ ងលីស កំពុងធ្វើការជាមួយអង្គការ Friends-International ដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាលកម្រិតមូលដ្ឋានសម្រាប់វិ ស័យច្នៃប្រឌិត។

[www.creativegeneration.art](http://www.creativegeneration.art)